

សម្រាប់ការងារសង្គម ឯកជន និងសាធារណៈ

សម្រាប់ការងារសង្គម និងសាធារណៈ



(គោលការណ៍ ប្រកាស ក្រសួងសង្គមការងារ និង

សុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ក្រសួងសង្គមការងារ និងសុខាភិបាល

គោលការណ៍ ប្រកាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសង្គមការងារ



ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសង្គមការងារ និងសុខាភិបាល

กำหนดให้บริษัทร่วมลงทุนฯ ปี ๓ และปี ๓ ใช้ปีงบประมาณเดียวกันกับปีงบประมาณของประเทศไทย และปีงบประมาณของประเทศไทย ๓

ประเภท

๓.๑ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๒ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๓ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

ทั้งนี้ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชนดังกล่าวนี้ สามารถดำเนินการได้ทั้งในรูปแบบการซื้อหุ้นของบริษัทมหาชนโดยตรง หรือผ่านการซื้อหุ้นของบริษัทมหาชนจากบริษัทอื่นก็ได้

วัตถุประสงค์ของแบบ

แบบที่ ๓ แบบติดตามผลการดำเนินงานของบริษัทมหาชน

๓.๑ แบบติดตามผลการพัฒนา (Process)

๓.๑.๑ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๒ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๓ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๔ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๕ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

แบบของแบบ

๓.๑.๖ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๗ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๘ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

ผลการดำเนินการ

๓.๑.๙ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๑๐ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๑๑ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๑๒ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๑๓ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

ประเภท

๓.๑.๑๔ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๑๕ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

แบบของแบบ

๓.๑.๑๖ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๑๗ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๑๘ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๑๙ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๒๐ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๒๑ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๒๒ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน

๓.๑.๒๓ การดำเนินการตามสัญญาซื้อขายหุ้นของบริษัทมหาชน


ក្រុមហ៊ុនស៊េដធីសប៊ី
 លេខ១១១ផ្លូវជាតិលេខ៣
 ម.ក.បឹងកេងកងទី១
 រាជធានីភ្នំពេញ



ក្រុមហ៊ុនស៊េដធីសប៊ី
 លេខ១១១ផ្លូវជាតិលេខ៣
 ម.ក.បឹងកេងកងទី១
 រាជធានីភ្នំពេញ

ក្រុមហ៊ុនស៊េដធីសប៊ី (ស៊េដធីសប៊ី) ក្រុមហ៊ុនស៊េដធីសប៊ីលេខ១១១ផ្លូវជាតិលេខ៣ ម.ក.បឹងកេងកងទី១ រាជធានីភ្នំពេញ ក្រុមហ៊ុនស៊េដធីសប៊ីលេខ១១១ផ្លូវជាតិលេខ៣ ម.ក.បឹងកេងកងទី១ រាជធានីភ្នំពេញ ក្រុមហ៊ុនស៊េដធីសប៊ីលេខ១១១ផ្លូវជាតិលេខ៣ ម.ក.បឹងកេងកងទី១ រាជធានីភ្នំពេញ ក្រុមហ៊ុនស៊េដធីសប៊ីលេខ១១១ផ្លូវជាតិលេខ៣ ម.ក.បឹងកេងកងទី១ រាជធានីភ្នំពេញ


រូបភាពប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការ




០១២០ ឆ្នាំ (០១២០ ឆ្នាំ) លេខ១១១ផ្លូវជាតិលេខ៣ ម.ក.បឹងកេងកងទី១ រាជធានីភ្នំពេញ
 ០១២០ ឆ្នាំ លេខ១១១ផ្លូវជាតិលេខ៣ ម.ក.បឹងកេងកងទី១ រាជធានីភ្នំពេញ
 ០១២០ ឆ្នាំ លេខ១១១ផ្លូវជាតិលេខ៣ ម.ក.បឹងកេងកងទី១ រាជធានីភ្នំពេញ
 ០១ ក្រសួង ០១ ក្រសួង ០១ ក្រសួង

លេខ១១១ផ្លូវជាតិលេខ៣ ម.ក.បឹងកេងកងទី១ រាជធានីភ្នំពេញ
 លេខ១១១ផ្លូវជាតិលេខ៣ ម.ក.បឹងកេងកងទី១ រាជធានីភ្នំពេញ

ប្រកាស




រូបមាតិកាស្រាវជ្រាវ
 ៣ កម្មវិធីបណ្តុះបណ្តាលសម្រាប់បុគ្គលិកស្រី




រូបមាតិកាស្រាវជ្រាវ
 ៣ កម្មវិធីបណ្តុះបណ្តាលសម្រាប់បុគ្គលិកស្រី

០០'២១៥'២១២'៤	៣២	ក្រសួង
០០'០១២'២១០'២	២៧	មហាសាលាវិទ្យាល័យស្រីសោភ័ណភ្នំពេញ
០០'០១១'២១២'២	២	ក្រុមប្រឹក្សានាយកដ្ឋានស្រាវជ្រាវស្រាវអង្កេតស្រាវជ្រាវ
០០'០០០'០២២	១	ក្រសួង ក្រុមប្រឹក្សានាយកដ្ឋានស្រាវជ្រាវស្រាវអង្កេតស្រាវជ្រាវ
០០'២១២'៤០២'២	១១	ក្រុមប្រឹក្សានាយកដ្ឋានស្រាវជ្រាវស្រាវអង្កេតស្រាវជ្រាវ
០០'០០០'១១០'១	២	ក្រុមប្រឹក្សានាយកដ្ឋានស្រាវជ្រាវស្រាវអង្កេតស្រាវជ្រាវ
អង្គការស្រាវជ្រាវស្រាវអង្កេតស្រាវជ្រាវ	សមាជិក	ក្រុមប្រឹក្សានាយកដ្ឋានស្រាវជ្រាវស្រាវអង្កេតស្រាវជ្រាវ

ក្រុមប្រឹក្សានាយកដ្ឋានស្រាវជ្រាវស្រាវអង្កេតស្រាវជ្រាវ លេខ ០០'២១៥'២១២'៤ ក្រសួង សមាជិក ២៧ ក្រសួង
ក្រសួងស្រាវជ្រាវស្រាវអង្កេតស្រាវជ្រាវសមាជិកសមាជិកសមាជិកសមាជិកសមាជិកសមាជិកសមាជិក
ក្រសួងស្រាវជ្រាវស្រាវអង្កេតស្រាវជ្រាវសមាជិកសមាជិកសមាជិកសមាជិកសមាជិកសមាជិកសមាជិក



រូបមេដទង់កងកម្មាភារ
 ក្រសួងសិក្សា យុវជន និងកីឡា




រូបមេដទង់កងកម្មាភារ
 ក្រសួងសិក្សា យុវជន និងកីឡា

កងឧបករណ៍ សម មេត្តាករុណា ស្រុកបឹងកក់ ក្រុងសៀមរាប ខេត្តសៀមរាប កម្ពុជា	កង រដ្ឋសមាគម សម្រាប់ គ្រួសារបង្កើន កម្រិត ជីវភាពរស់នៅ រដ្ឋសមាគម ស្រុកសៀមរាប	០០'០០០'០២	ក្រុម កងឧបករណ៍	កងឧបករណ៍ សម្រាប់ គ្រួសារបង្កើន កម្រិត ជីវភាពរស់នៅ រដ្ឋសមាគម ស្រុកសៀមរាប	កងឧបករណ៍ សម្រាប់ គ្រួសារបង្កើន កម្រិត ជីវភាពរស់នៅ រដ្ឋសមាគម ស្រុកសៀមរាប	១២
ម៉ូតូប្រភេទ កម្រិត កម្រិត /កម្រិត កម្រិត	កម្រិត កម្រិត រដ្ឋសមាគម	០០'០០០'០១	ម៉ូតូ ម៉ូតូ	ម៉ូតូ ម៉ូតូ កម្រិត	កម្រិត កម្រិត រដ្ឋសមាគម	១២
កម្រិត កម្រិត កម្រិត កម្រិត	កម្រិត កម្រិត កម្រិត កម្រិត	០០'០០០'០១២	កម្រិត កម្រិត	កម្រិត កម្រិត កម្រិត	កម្រិត កម្រិត កម្រិត	០១
កម្រិត កម្រិត	កម្រិត កម្រិត កម្រិត	០០'០០០'០១៣	កម្រិត កម្រិត	កម្រិត កម្រិត កម្រិត	កម្រិត កម្រិត កម្រិត	១
កម្រិត កម្រិត កម្រិត	កម្រិត កម្រិត កម្រិត	០០'០០០'០១៤	កម្រិត កម្រិត	កម្រិត កម្រិត កម្រិត	កម្រិត កម្រិត កម្រិត	២
កម្រិត កម្រិត កម្រិត	កម្រិត កម្រិត កម្រិត	០០'០០០'០១៥	កម្រិត កម្រិត	កម្រិត កម្រិត កម្រិត	កម្រិត កម្រិត កម្រិត	៣
កម្រិត កម្រិត កម្រិត	កម្រិត កម្រិត កម្រិត	០០'០០០'០១៦	កម្រិត កម្រិត	កម្រិត កម្រិត កម្រិត	កម្រិត កម្រិត កម្រិត	៤
កម្រិត កម្រិត	កម្រិត កម្រិត	កម្រិត កម្រិត	កម្រិត កម្រិត	កម្រិត កម្រិត	កម្រិត កម្រិត	៥


<p>ផ្ទះកម្មស្រូវថែម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</p>	<p>ផ្ទះកម្មស្រូវថែម មូលបត្រស្រូវ សម្រាប់ កសិករ</p>	<p>០០'០០០'០១</p>	<p>ទីស្នាក់ ការកម្ពុជា</p>	<p>(ឧត្តរ) ២០០១ សម្រាប់ កសិករ</p>	<p>ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</p>	<p>១២</p>
<p>ផ្ទះកម្មស្រូវថែម សម្រាប់កសិករ ស្រូវ</p>	<p>កសិករ សម្រាប់ កសិករ</p>	<p>០០'០០០'០១</p>	<p>ទីស្នាក់ ការកម្ពុជា</p>	<p>ឧត្តរ សម្រាប់ កសិករ</p>	<p>ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</p>	<p>១២</p>
<p>ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</p>	<p>ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</p>	<p>០០'០០០'០១</p>	<p>ទីស្នាក់ ការកម្ពុជា</p>	<p>ឧត្តរ សម្រាប់ កសិករ</p>	<p>ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</p>	<p>១២</p>
<p>ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</p>	<p>ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</p>	<p>០០'០០០'០១</p>	<p>ទីស្នាក់ ការកម្ពុជា</p>	<p>ឧត្តរ សម្រាប់ កសិករ</p>	<p>ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</p>	<p>១២</p>
<p>ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</p>	<p>ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</p>	<p>០០'០០០'០១</p>	<p>ទីស្នាក់ ការកម្ពុជា</p>	<p>ឧត្តរ សម្រាប់ កសិករ</p>	<p>ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</p>	<p>១២</p>
<p>ផ្ទះកម្មស្រូវថែម សម្រាប់កសិករ ស្រូវ</p>	<p>ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</p>	<p>០០'០០០'០១</p>	<p>ទីស្នាក់ ការកម្ពុជា</p>	<p>ឧត្តរ សម្រាប់ កសិករ</p>	<p>ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</p>	<p>១២</p>

<p>គោលដៅ គម្រោងសាងសង់ សាលារៀនបឋមសិក្សា ក្នុងភូមិស្រែកង្កែប</p>	<p>ទំហំប្រកប ដោយផ្ទះសំបែក សម្រាប់សិស្ស សិក្សា</p>	<p>០០'០០០'៣៣</p>	<p>រៀន ក្នុងសាលា</p>	<p>ទំហំប្រកប ដោយផ្ទះសំបែក សម្រាប់សិស្ស សិក្សា</p>	<p>មហាសាលាសិស្ស សិក្សា</p>	<p>០៥</p>
<p>ទំហំផ្ទះ សំបែកសម្រាប់ សិស្សសិក្សា ក្នុងភូមិស្រែកង្កែប សម្រាប់សិស្ស សិក្សា/គ្រូបង្រៀន /សិស្ស /គ្រូបង្រៀន</p>	<p>ទំហំប្រកប ដោយផ្ទះសំបែក សម្រាប់សិស្ស សិក្សា</p>	<p>០០'០០០'៥៣</p>	<p>ទំហំប្រកប ដោយផ្ទះ សំបែក</p>	<p>ទំហំផ្ទះសំបែក សម្រាប់សិស្ស សិក្សា</p>	<p>មហាសាលាសិស្ស សិក្សា</p>	<p>៥៥</p>
<p>សាលា សម្រាប់សិស្ស សិក្សា ក្នុងភូមិស្រែកង្កែប</p>	<p>ទំហំប្រកប ដោយផ្ទះសំបែក សម្រាប់សិស្ស សិក្សា</p>	<p>០០'០៥៥'០៥</p>	<p>ទំហំប្រកប ដោយផ្ទះ សំបែក</p>	<p>កងផ្ទះសំបែក សម្រាប់សិស្ស សិក្សា ក្នុងភូមិស្រែកង្កែប សម្រាប់សិស្ស សិក្សា</p>	<p>មហាសាលាសិស្ស សិក្សា</p>	<p>៥៥</p>
<p>ផ្ទះសំបែក សម្រាប់សិស្ស សិក្សា</p>	<p>ទំហំប្រកប ដោយផ្ទះសំបែក សម្រាប់សិស្ស សិក្សា</p>	<p>០០'០០០'០៥</p>	<p>ទំហំប្រកប ដោយផ្ទះ សំបែក</p>	<p>មហាសាលាសិស្ស សិក្សា</p>	<p>មហាសាលាសិស្ស សិក្សា</p>	<p>៥៥</p>
<p>មូលដ្ឋាន សម្រាប់សិស្ស សិក្សា</p>	<p>ទំហំប្រកប ដោយផ្ទះសំបែក សម្រាប់សិស្ស សិក្សា</p>	<p>០០'០០០'០៥</p>	<p>ទំហំប្រកប ដោយផ្ទះ សំបែក</p>	<p>មហាសាលាសិស្ស សិក្សា</p>	<p>មហាសាលាសិស្ស សិក្សា</p>	<p>៥៥</p>
<p>សាលា</p>	<p>មូលដ្ឋាន សម្រាប់សិស្ស សិក្សា</p>	<p>មូលដ្ឋាន សម្រាប់សិស្ស សិក្សា</p>	<p>សាលាសម្រាប់ សិស្សសិក្សា</p>	<p>សាលាសម្រាប់ សិស្សសិក្សា</p>	<p>សាលាសម្រាប់ សិស្សសិក្សា</p>	<p>៥</p>

០០០០០០០០០០០០ ០០០០០០០០០០០ ០០០០០០០០០០០ ០០០០០០០០០០០ ០០០



**រូបមន្តដេរីវេសេកត្រាអន្តរាគមន៍
កម្មវិធីសេកត្រាអន្តរាគមន៍ របស់រដ្ឋសម្រេចដោយក្រុមប្រឹក្សា**



រូបមន្តដេរីវេសេកត្រាអន្តរាគមន៍កម្មវិធីសេកត្រាអន្តរាគមន៍ របស់រដ្ឋសម្រេចដោយក្រុមប្រឹក្សា

រូបមន្តដេរីវេសេកត្រាអន្តរាគមន៍ កម្មវិធីសេកត្រាអន្តរាគមន៍ របស់រដ្ឋសម្រេចដោយក្រុមប្រឹក្សា សហប្រជាជាតិ	ក្នុងកិច្ចសន្យា សហប្រជាជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់រដ្ឋ	០០'០០០'០០០	១០០០០០០ ហ្វុល	ក្នុងកិច្ចសន្យា សហប្រជាជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់រដ្ឋ	អង្គការសុខភាពពិភពលោក សហប្រជាជាតិ	០០
ដើម	អង្គការសុខភាពពិភពលោក	អង្គការសុខភាពពិភពលោក	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	របស់រដ្ឋ	រូបមន្តដេរីវេសេកត្រាអន្តរាគមន៍	០

Handwritten notes and stamps at the top left corner, including a date stamp and some illegible text.

លោកជំទាវ ហ៊ុន សែន
(លោក ប្រតិភូ)



ហ៊ុន សែន

លោកជំទាវ ហ៊ុន សែន

ក្រុមប្រឹក្សាប្រតិភូ

ក្រុមប្រឹក្សាប្រតិភូ គឺជាអង្គការស្របច្បាប់ ដែលមានភារកិច្ច ត្រួតពិនិត្យ និង គ្រប់គ្រង ការងារ របស់ លោកជំទាវ ហ៊ុន សែន ក្នុង ឋានៈ ជា ប្រតិភូ របស់ ព្រះមហាក្សត្រ ក្នុង ព្រះបរមរាជវាំង ក្រុង ភ្នំពេញ ។

ក្រុមប្រឹក្សាប្រតិភូ ត្រូវ មាន ភារកិច្ច ត្រួតពិនិត្យ និង គ្រប់គ្រង ការងារ របស់ លោកជំទាវ ហ៊ុន សែន ក្នុង ឋានៈ ជា ប្រតិភូ របស់ ព្រះមហាក្សត្រ ក្នុង ព្រះបរមរាជវាំង ក្រុង ភ្នំពេញ ។

លោកជំទាវ ហ៊ុន សែន

